



បណ្ណសន្យារ៉ាប់រង “AIA LoanCare”

តារាងមាតិកា

បណ្ណសន្យារ៉ាប់រង	1
I. និយមន័យ	1
II. កម្មវត្ថុនៃការធានា	3
1. ការចូលរួមជាសមាជិកអ្នកត្រូវបានធានារ៉ាប់រង	4
2. ការបញ្ចប់ភាពជាសមាជិកអ្នកត្រូវបានធានារ៉ាប់រង	4
3. ភស្តុតាងបញ្ជាក់អំពីសុខភាព	5
III. វិសាលភាពធានារ៉ាប់រង	5
1. អត្ថប្រយោជន៍លើមរណភាព	5
2. អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍	5
3. អត្ថប្រយោជន៍បន្ថែមលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ	6
4. ការចូលរួមលើកទុក្ខលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ	6
IV. អត្ថប្រយោជន៍ធានារ៉ាប់រង	6
V. ការបង់បុព្វលាភធានារ៉ាប់រង	7
1. វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង	7
2. អត្រាបុព្វលាភធានារ៉ាប់រង	8
3. ការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង	8
4. រយៈពេលអនុគ្រោះ	8
5. រូបិយប័ណ្ណ និងមធ្យោបាយបង់ប្រាក់	8
6. បន្ទុកថ្លៃចំណាយនានាដែលកំណត់ដោយបទប្បញ្ញត្តិ ឬច្បាប់	8
VI. ករណីមិនធានា	9
1. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើមរណភាព	9
2. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍, អត្ថប្រយោជន៍បន្ថែមលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ, និង ការចូលរួមលើកទុក្ខលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ	9
VII. ទីតាំងភូមិសាស្ត្រនៃការធានា	10
VIII. លក្ខណៈសម្បត្តិរបស់អ្នកទទួលបាន	10
IX. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង	11
X. ការបន្តកិច្ចសន្យាធានារ៉ាប់រង	11
XI. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង	11
1. សិទ្ធិក្នុងការបញ្ចប់បណ្ណសន្យារ៉ាប់រង	11
2. រយៈពេលពិចារណាចុងក្រោយ	11
3. ការបោះបង់បណ្ណសន្យារ៉ាប់រង	11
XII. ការលុបចោលកិច្ចសន្យាធានារ៉ាប់រង	12



1.	សិទ្ធិក្នុងការលុបចោលបណ្ណសន្យារ៉ាប់រង	12
2.	ករណីមិនអាចជំទាស់បាន.....	12
3.	ការផ្តល់ព័ត៌មានមិនពិតអំពីអាយុ និង/ឬ ភេទ	13
4.	ព័ត៌មានមិនពិត/ការបំពាន	13
XIII.	ការទាមទារសំណង	14
1.	លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំទាមទារសំណង	14
2.	នីតិវិធីនៃការផ្តល់ព័ត៌មាន.....	14
3.	ការផ្តល់ឯកសារ ឬភស្តុតាងក្នុងការដោះស្រាយសំណង	14
4.	រយៈពេលអតិបរមានៃការទូទាត់សំណងជូនអតិថិជន.....	15
5.	របៀបទូទាត់សំណង	15
XIV.	ការរក្សាការព័ត៌មានសម្ងាត់	15
XV.	ការផ្សះផ្សាវិវាទ	15
1.	នីតិវិធីដោះស្រាយបណ្តឹងអតិថិជន	15
2.	នីតិវិធីនៃការផ្សះផ្សាវិវាទ	16
XVI.	ជែនយុត្តាធិការ	16
XVII.	ខ និចលក្ខខណ្ឌផ្សេងៗ	16



បណ្ណសន្យារ៉ាប់រង

“AIA LoanCare”

I. និយមន័យ

នៅក្នុងបណ្ណសន្យារ៉ាប់រងនេះ ពេលណាដែលបរិបទតម្រូវឱ្យរ៉ាប់រងមានភាពស្របគ្នា ត្រូវអនុវត្តចំពោះរ៉ាប់រងស្របតាមផែនការ ហើយរ៉ាប់រងជាធរមានត្រូវរាប់បញ្ចូលទាំងរ៉ាប់រងជាពហុវិធានផងដែរ ហើយរ៉ាប់រងស្របតាមផែនការត្រូវមានអត្ថន័យដូចតទៅ៖

1.	គ្រោះថ្នាក់ចៃដន្យ	៖ ហេតុការណ៍ដែលកើតឡើងភ្លាមៗ ដោយអចេតនា ដោយចៃដន្យ ខុសធម្មតា និងជាព្រឹត្តិការណ៍ជាក់លាក់មួយដែលបានកើតឡើងនៅពេលវេលា និងទីកន្លែងមួយដែលអាចកំណត់បាន និងមិនពាក់ព័ន្ធនឹងមូលហេតុដទៃផ្សេងទៀត ដែលជាមូលហេតុតែមួយគត់ដែលបង្កឱ្យមានរបួសរូបរាងកាយនេះ។
2.	របួសរបងដោយគ្រោះថ្នាក់ចៃដន្យ	៖ មរណភាព ឬពិការភាពដែលបណ្តាលដោយផ្ទាល់មកពីរបួសរូបរាងកាយ និងដែលកើតឡើងក្នុងកំឡុងពេល 90 (កៅសិប) ថ្ងៃប្រតិទិនបន្ទាប់ពីកាលបរិច្ឆេទនៃគ្រោះថ្នាក់។
3.	ទឹកប្រាក់ធានារ៉ាប់រង	៖ ចំនួនទឹកប្រាក់នៃការធានារ៉ាប់រងដែលបានទិញ ដូចដែលបានបង្ហាញនៅលើវិញ្ញាបនបត្រធានារ៉ាប់រង និង/ឬបញ្ជីសមាជិក។
4.	ទឹកប្រាក់ធានារ៉ាប់រងមូលដ្ឋាន	៖ ទឹកប្រាក់ធានារ៉ាប់រងនៃអត្ថប្រយោជន៍លើមរណភាពនៅកាលបរិច្ឆេទចេញ និងដូចដែលបានបង្ហាញនៅលើវិញ្ញាបនបត្រធានារ៉ាប់រង និង/ឬបញ្ជីសមាជិក។ ប្រសិនបើទឹកប្រាក់ធានារ៉ាប់រងមូលដ្ឋានត្រូវបានកែប្រែជាបន្តបន្ទាប់ តាមរយៈ ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង ចំនួនទឹកប្រាក់ក្រោយការកែប្រែនេះនឹងក្លាយជាទឹកប្រាក់ធានារ៉ាប់រងមូលដ្ឋាន។
5.	អ្នកទទួលផល	៖ តតិយជននៃកិច្ចសន្យាធានារ៉ាប់រង ដែលត្រូវបានកំណត់ថាមានសិទ្ធិស្របច្បាប់ ក្នុងការទទួលអត្ថប្រយោជន៍ពីបណ្ណសន្យារ៉ាប់រងនេះ។
6.	ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា	៖ ច្បាប់ និងបទប្បញ្ញត្តិណាមួយ និងទាំងអស់ដែលមាននឹងត្រូវបានអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា និង/ឬ រាល់វិសោធនកម្មដែលពាក់ព័ន្ធ។
7.	វិញ្ញាបនបត្រធានារ៉ាប់រង	៖ ឯកសារដែលចេញដោយក្រុមហ៊ុន ដើម្បីបញ្ជាក់ថាម្ចាស់បណ្ណសន្យារ៉ាប់រងបានទិញការធានារ៉ាប់រងពីក្រុមហ៊ុន។
8.	ក្រុមហ៊ុន	៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ អ៊ិនស្តធីន ម.ក។
9.	ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជាម្យ៉ាងរហូត	៖ ការបាត់បង់ផ្នែកអវយវៈនៃភ្នែក ឬពិការភាពទាំងស្រុង (មានន័យថាការបាត់បង់ភ្នែកម្ខាង ឬទាំងសងខាង) ការបាត់បង់ចាប់ពីផ្នែកខាងលើនៃកដៃឡើងទៅ (ដៃម្ខាង ឬទាំងសងខាង) ការបាត់បង់ចាប់ពី



		ផ្នែកខាងលើនៃកងជើងឡើងទៅ (ជើងម្ខាង ឬទាំងសងខាង)។ ការបញ្ជាក់អំពីការបាត់បង់នេះ អាចត្រូវបានធ្វើឡើងនៅពេលណាក៏បានក្នុងកំឡុងរយៈពេលនៃបណ្ណសន្យារ៉ាប់រង និងនាពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព។ ក្រោមនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសៈស្មើបានជារៀងរហូតនៃសមត្ថភាពប្រើប្រាស់របស់អវៈយវៈ ដូចជាដៃម្ខាង ឬដៃទាំងសងខាង ជើងម្ខាង ឬជើងទាំងសងខាង ត្រូវមានការបញ្ជាក់ត្រឹមត្រូវពីមន្ទីរពេទ្យ ដែលបានចុះបញ្ជីត្រឹមត្រូវយ៉ាងហោចណាស់ត្រឹមថ្នាក់ខេត្ត។ លើសពីនេះទៀត ការបាត់បង់នេះត្រូវមានរយៈពេលយ៉ាងហោចណាស់ 6 (ប្រាំមួយ) ខែ។
10.	កាលបរិច្ឆេទនៃការទូទាត់បុព្វលាភធានារ៉ាប់រង	៖ កាលបរិច្ឆេទសម្រាប់ការបង់បុព្វលាភធានារ៉ាប់រង ដែលមាននៅលើរបាយការណ៍ទូទាត់បុព្វលាភធានារ៉ាប់រង ឬការជូនដំណឹងពីក្រុមហ៊ុន។
11.	កាលបរិច្ឆេទនៃការទទួលបានសិទ្ធិជាសមាជិក	៖ កាលបរិច្ឆេទដែលបុគ្គលណាម្នាក់បានក្លាយជាសមាជិក ដូចដែលបានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិកដែលបានធ្វើបច្ចុប្បន្នភាព។
12.	បដិសេធន៍	៖ ការប្រែប្រួល ឬកែប្រែលើបណ្ណសន្យារ៉ាប់រងនេះ។
13.	កាលបរិច្ឆេទផុតសុពលភាព	៖ កាលបរិច្ឆេទដែលអត្ថប្រយោជន៍ ឬផលិតផលធានារ៉ាប់រងបន្ថែមណាមួយ (ប្រសិនបើមាន) ត្រូវផុតកំណត់ ដូចដែលបានបង្ហាញនៅលើវិញ្ញាបនបត្រធានារ៉ាប់រង និង/ឬបញ្ជីសមាជិក។ ប្រសិនបើកាលបរិច្ឆេទផុតសុពលភាពត្រូវបានកែប្រែជាបន្តបន្ទាប់ តាមរយៈការធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកនៃបណ្ណសន្យារ៉ាប់រងនេះ កាលបរិច្ឆេទក្រោយការកែប្រែនេះ នឹងក្លាយទៅជាកាលបរិច្ឆេទផុតសុពលភាព។
14.	ទឹកប្រាក់ធានារ៉ាប់រងដើមគ្រា	៖ ទឹកប្រាក់ធានារ៉ាប់រងនៃអត្ថប្រយោជន៍លើមរណភាព ដែលបានកំណត់នៅពេលចេញបណ្ណសន្យារ៉ាប់រង និងដែលបានបង្ហាញនៅលើវិញ្ញាបនបត្រធានារ៉ាប់រង និង/ឬ បញ្ជីសមាជិក។
15.	កិច្ចសន្យាធានារ៉ាប់រង	៖ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើងដោយក្រុមហ៊ុននិងម្ចាស់បណ្ណសន្យារ៉ាប់រង ដែលតាមរយៈនោះ ក្រុមហ៊ុនធានារ៉ាប់រងព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកនូវការបង់បុព្វលាភធានារ៉ាប់រងពីម្ចាស់បណ្ណសន្យារ៉ាប់រង។
16.	បណ្ណសន្យារ៉ាប់រង ឬបណ្ណសន្យារ៉ាប់រងមូលដ្ឋាន	៖ ឯកសារចងក្រងកាតព្វកិច្ចតាមផ្លូវច្បាប់នេះ ដែលចេញដោយក្រុមហ៊ុនដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងពីលក្ខខណ្ឌលម្អិតដែលបានព្រមព្រៀងរវាងក្រុមហ៊ុន និងម្ចាស់បណ្ណសន្យារ៉ាប់រងនៅក្នុងកិច្ចសន្យារ៉ាប់រង។ បណ្ណសន្យារ៉ាប់រងត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រធានារ៉ាប់រង ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត។



		បណ្ណសន្យារ៉ាប់រង នឹងរួមបញ្ចូលទាំងផលិតផលធានារ៉ាប់រងបន្ថែមដែលនឹងភ្ជាប់ជាមួយ ។
17.	សមាជិកអ្នកត្រូវបានធានារ៉ាប់រង	៖ សមាជិកអ្នកត្រូវបានធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ ដូចដែលបានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិក។
18.	សមាជិក	៖ បុគ្គលដែលបានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិក។
19.	ចំណាត់ថ្នាក់សមាជិក	៖ លំដាប់កម្រិតអត្ថប្រយោជន៍ នៃសមាជិកអ្នកត្រូវបានធានារ៉ាប់រងម្នាក់ៗ ដូចដែលបានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិក។
20.	កាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង	៖ កាលបរិច្ឆេទដែលបណ្ណសន្យារ៉ាប់រងនេះចាប់ផ្តើមមានសុពលភាព។ កាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ត្រូវបានបង្ហាញនៅលើវិញ្ញាបនបត្រធានារ៉ាប់រង។ កាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង គឺជាកាលបរិច្ឆេទនៃការចេញបង្គិញលេខនានា ដែលមានបង្ហាញក្នុងបង្គិញលេខនីមួយៗរាល់ពេលដែលខសន្យា និងការធានារ៉ាប់រងដើមរបស់បណ្ណសន្យារ៉ាប់រងនេះត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។
21.	ម្ចាស់បណ្ណសន្យារ៉ាប់រង	៖ នីតិបុគ្គលដែលទិញបណ្ណសន្យារ៉ាប់រង ក្នុងករណីមួយចំនួនអាចជាម្ចាស់បណ្ណសន្យារ៉ាប់រងផង និងអាចជាអ្នកត្រូវបានធានារ៉ាប់រងផង។
22.	បុព្វលាភធានារ៉ាប់រង	៖ ចំនួនទឹកប្រាក់ត្រូវបង់ទៅឱ្យក្រុមហ៊ុន តាមការកំណត់របស់ក្រុមហ៊ុននៅក្រោមបណ្ណសន្យារ៉ាប់រងនេះ ដោយមិនរាប់បញ្ចូលពន្ធនានា។
23.	តម្លៃនៃការបោះបង់បណ្ណសន្យារ៉ាប់រង ឬ តម្លៃនៃការបោះបង់ធានារ៉ាប់រង	៖ តម្លៃសាច់ប្រាក់ នៃការធានារ៉ាប់រងរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រង ឬ បណ្ណសន្យារ៉ាប់រង ដែលក្រុមហ៊ុននឹងបង់ជូនសមាជិកអ្នកត្រូវបានធានារ៉ាប់រងរូបនោះ ឬសមាជិកអ្នកត្រូវបានធានារ៉ាប់រងទាំងអស់ខណៈពេលបោះបង់ មុនកាលបរិច្ឆេទផុតសុពលភាព ដូចដែលបានបង្ហាញនៅលើវិញ្ញាបនបត្រធានារ៉ាប់រង និង/ឬបញ្ជីសមាជិក។
24.	ពិការទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬ ពិការភាព	៖ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយបានជាញឹកញយរហូតនូវ (i) ជើង ឬដៃទាំងសងខាង ឬ (ii) ភ្នែកទាំងសងខាង ឬ (iii) ជើង ឬដៃម្ខាង និងភ្នែកម្ខាង។
25.	អ្នក ឬ របស់អ្នក	៖ ម្ចាស់បណ្ណសន្យារ៉ាប់រងនេះ ដូចបង្ហាញនៅលើវិញ្ញាបនបត្រធានារ៉ាប់រង។

II. កម្មវត្ថុនៃការធានា

កម្មវត្ថុនៃការធានារបស់ “AIA LoanCare” គឺធានាលើអាយុជីវិត និងរូបរាងកាយ (ពិការភាព)។



1. ការចូលរួមជាសមាជិកអ្នកត្រូវបានធានារ៉ាប់រង

- (i) បុគ្គលដែលមានសិទ្ធិទទួលបានការធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ គឺជាសមាជិកអ្នកត្រូវបានធានារ៉ាប់រងបច្ចុប្បន្នរបស់អ្នក ដែលមានអាយុចាប់ពី 18 (ដប់ប្រាំបី) ឆ្នាំ ល់ 65 (ហុកសិបប្រាំ) ឆ្នាំ នៅកាលបរិច្ឆេទនៃសុពលភាពធានារ៉ាប់រងរបស់ពួកគាត់។
- (ii) សមាជិកអ្នកត្រូវបានធានារ៉ាប់រងនឹងមានសិទ្ធិទទួលបានការធានារ៉ាប់រង ចាប់ពីកាលបរិច្ឆេទនៃសុពលភាពធានារ៉ាប់រងរបស់ពួកគេ ដូចដែលបានចែងនៅក្នុងបញ្ជីសមាជិក (កាលបរិច្ឆេទនៃការទទួលបានសិទ្ធិជាសមាជិក)។
- (iii) សមាជិកអ្នកត្រូវបានធានារ៉ាប់រង ដែលបានបញ្ចប់ភាពជាសមាជិក ហើយស្នើសុំចូលរួមជាសមាជិកសារជាថ្មី នឹងត្រូវចាត់ទុកជាសមាជិកអ្នកត្រូវបានធានារ៉ាប់រងថ្មី។
- (iv) ដើម្បីបង្កើត និងបន្តបណ្ណសន្យារ៉ាប់រងនេះ សមាជិកអ្នកត្រូវបានធានារ៉ាប់រងទាំងអស់ ដែលបានបំពេញលក្ខខណ្ឌចាំបាច់ដើម្បីចូលរួមជាសមាជិក ដូចដែលបានចែងក្នុងផ្នែកទី II.1.i ខាងលើ និងបានផ្តល់ភស្តុតាងគ្រប់គ្រាន់បញ្ជាក់អំពីភាពដែលអាចមានសិទ្ធិទទួលបានការធានារ៉ាប់រង ដែលតម្រូវឱ្យមានដើម្បីទទួលបានការធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ។
- (v) អ្នកត្រូវជូនដំណឹងដល់ក្រុមហ៊ុន នៅពេលដែលមានការផ្លាស់ប្តូរសមាជិកអ្នកត្រូវបានធានារ៉ាប់រងណាម្នាក់ តាមរយៈការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសមាជិក និងភ្ជាប់មកជាមួយទម្រង់ជូនដំណឹងដែលបានកំណត់ដោយក្រុមហ៊ុន។ កាលបរិច្ឆេទនៃសុពលភាពធានារ៉ាប់រងសម្រាប់សមាជិកអ្នកត្រូវបានធានារ៉ាប់រងអនាគតត្រូវមានសុពលភាព នៅកាលបរិច្ឆេទនៃការទទួលបានសិទ្ធិជាសមាជិក ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់អំពីភាពដែលអាចទទួលបានការធានារ៉ាប់រងបាន ហើយការជូនដំណឹងដល់ក្រុមហ៊ុន បានធ្វើឡើងនៅក្នុងកំឡុងពេល 30 (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទទទួលបានសិទ្ធិជាសមាជិក និងបានបង់បុព្វលាភធានារ៉ាប់រង។ ប្រសិនបើ ក្រុមហ៊ុនត្រូវបានជូនដំណឹងក្រោយរយៈពេល 30 (សាមសិប) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទទទួលបានសិទ្ធិជាសមាជិក ការធានារ៉ាប់រងនេះនឹងមានសុពលភាពនៅកាលបរិច្ឆេទដែលក្រុមហ៊ុនទទួលបានការជូនដំណឹងនេះ ក្នុងលក្ខខណ្ឌដែលក្រុមហ៊ុនទទួលបានភស្តុតាងគ្រប់គ្រាន់ បញ្ជាក់អំពីភាពដែលអាចទទួលបានការធានារ៉ាប់រង បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ និងការយល់ព្រមពីក្រុមហ៊ុន ។

2. ការបញ្ចប់ភាពជាសមាជិកអ្នកត្រូវបានធានារ៉ាប់រង

ការធានារ៉ាប់រងរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រង នឹងត្រូវបញ្ចប់នៅពេលដែលព្រឹត្តិការណ៍ណាមួយខាងក្រោមកើតឡើងមុន៖

- (i) នៅពេលដែលសមាជិកអ្នកត្រូវបានធានារ៉ាប់រងបានបញ្ចប់ភាពជាសមាជិកជាមួយអ្នក កាលបរិច្ឆេទនៃការបញ្ចប់ភាពជាសមាជិកអ្នកត្រូវបានធានារ៉ាប់រង នឹងត្រូវជាកាលបរិច្ឆេទនៃការបញ្ចប់ភាពជាសមាជិកជាមួយអ្នក ឬកាលបរិច្ឆេទជូនដំណឹងនៃការបញ្ចប់ភាពជាសមាជិកជាមួយអ្នក ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ ឬ
- (ii) នៅកាលបរិច្ឆេទដែលក្រុមហ៊ុនទទួលបានការជូនដំណឹងពីអ្នកថា ការធានារ៉ាប់រងរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រងនោះត្រូវបានបញ្ចប់ ឬ
- (iii) នៅកាលបរិច្ឆេទដែលក្រុមហ៊ុន ឬអ្នកបានបញ្ចប់បណ្ណសន្យារ៉ាប់រងនេះ ឬ
- (iv) នៅកាលបរិច្ឆេទដែលសមាជិកអ្នកត្រូវបានធានារ៉ាប់រងមានអាយុដល់ 70 (ចិតសិប) ឆ្នាំ ឬ



- (v) ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការបញ្ចប់បណ្ណសន្យារ៉ាប់រងនេះ នៅកាលបរិច្ឆេទនៃការទូទាត់បុព្វលាភធានារ៉ាប់រងណាមួយ នៅពេលដែលចំនួនសរុបនៃសមាជិកអ្នកត្រូវបានធានារ៉ាប់រង តិចជាងចំនួនអប្បបរមានៃសមាជិកអ្នកត្រូវបានធានារ៉ាប់រង ដែលមានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង ឬ
- (vi) នៅកាលបរិច្ឆេទដែលសមាជិកអ្នកត្រូវបានធានារ៉ាប់រង ចូលបម្រើសេវាយោធា កងទ័ពជើងទឹក ឬអាកាស ឬ
- (vii) នៅកាលបរិច្ឆេទដែលក្រុមហ៊ុនបានជូនដំណឹងទៅអ្នកថា បណ្ណសន្យារ៉ាប់រងនេះ ត្រូវបញ្ចប់ ដោយសារសង្គ្រាម ឬសកម្មភាពនៃសង្គ្រាម ដែលត្រូវបានកំណត់ដោយឆន្ទានុសិទ្ធិរបស់ក្រុមហ៊ុន។

3. ភស្តុតាងបញ្ជាក់អំពីសុខភាព

ក្រុមហ៊ុនអាចតម្រូវឱ្យមានភស្តុតាងបញ្ជាក់អំពីសុខភាព មុនពេលក្រុមហ៊ុនយល់ព្រមផ្តល់ការធានាដល់សមាជិកអ្នកត្រូវបានធានារ៉ាប់រង ក្នុងករណីទឹកប្រាក់ធានារ៉ាប់រង និង/ឬ អាយុសមាជិកអ្នកត្រូវបានធានារ៉ាប់រង នៅកាលបរិច្ឆេទនៃការទទួលបានសិទ្ធិជាសមាជិក លើសពីកម្រិតនៃការដាក់ពាក្យស្នើសុំសាមញ្ញ (SIO) ដូចដែលបានចែងនៅលើវិញ្ញាបនបត្រធានារ៉ាប់រង។

នៅពេលដែលភស្តុតាងបញ្ជាក់អំពីសុខភាព មិនជាទីគាប់ចិត្តដល់ក្រុមហ៊ុន នោះអត្ថប្រយោជន៍ទាំងមូលនឹងមិនត្រូវបានផ្តល់ជូន ឬត្រូវបានផ្តល់ជូន ផ្អែកទៅលើលក្ខខណ្ឌពិសេស និង/ឬ បុព្វលាភធានារ៉ាប់រងបន្ថែមដែលក្រុមហ៊ុនអាចនឹងកំណត់ដោយឆន្ទានុសិទ្ធិរបស់ក្រុមហ៊ុន។

III. វិសាលភាពធានារ៉ាប់រង

សមាជិកអ្នកត្រូវបានធានារ៉ាប់រង នឹងមិនត្រូវបានធានា សម្រាប់អត្ថប្រយោជន៍ដែលបានទិញណាមួយនោះទេ បន្ទាប់ពីខួបកំណើតអាយុ 70 (ចិតសិប) ឆ្នាំរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រងនោះ។

1. អត្ថប្រយោជន៍លើមរណភាព

ប្រសិនបើ សមាជិកអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព នៅពេលដែលអត្ថប្រយោជន៍នេះ កំពុងមានសុពលភាព ក្រុមហ៊ុននឹងផ្តល់ទឹកប្រាក់ធានារ៉ាប់រងដូចដែលបានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិក ជូនអ្នកទទួលផល ដោយគោរពតាម ខ លក្ខខណ្ឌ និងករណីមិនធានាដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ។ បន្ទាប់ពីនេះ នឹងមិនមានអត្ថប្រយោជន៍សម្រាប់មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ អាចផ្តល់ជូនសមាជិកអ្នកត្រូវបានធានារ៉ាប់រងនោះទៀតឡើយ។

2. អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ប្រសិនបើ សមាជិកអ្នកត្រូវបានធានារ៉ាប់រងទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដូចដែលបានកំណត់និយមន័យខាងលើ នៅពេលដែលអត្ថប្រយោជន៍នេះកំពុងមានសុពលភាព ក្រុមហ៊ុននឹងផ្តល់ទឹកប្រាក់ធានារ៉ាប់រងដូចដែលបានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិក ជូនអ្នកទទួលផលទី 1 និង/ឬសមាជិកអ្នកត្រូវបានធានារ៉ាប់រងនោះ ដោយគោរពតាម ខ លក្ខខណ្ឌ និងករណីមិនធានាដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ ។ បន្ទាប់ពីនេះ នឹងមិនមានអត្ថប្រយោជន៍សម្រាប់មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ អាចផ្តល់ជូនសមាជិកអ្នកត្រូវបានធានារ៉ាប់រងនោះទៀតឡើយ។



ចំនួនទឹកប្រាក់សរុបអតិបរមា ដែលនឹងបង់ជូននៅក្រោមអត្ថប្រយោជន៍នេះ មិនត្រូវលើសពី 100% (មួយរយភាគរយ) នៃទឹកប្រាក់ធានារ៉ាប់រងសម្រាប់អត្ថប្រយោជន៍នេះ ដូចដែលបានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិក សម្រាប់សមាជិកអ្នកត្រូវបានធានារ៉ាប់រងរូបនោះឡើយ។

3. អត្ថប្រយោជន៍បន្ថែមលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ

ប្រសិនបើ សមាជិកអ្នកត្រូវបានធានារ៉ាប់រងរូបសប្បាយដោយគ្រោះថ្នាក់ចៃដន្យ ហើយបណ្តាលឱ្យទទួលមរណភាព ឬមានពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដូចដែលបានកំណត់និយមន័យខាងលើ ក្រុមហ៊ុននឹងផ្តល់ទឹកប្រាក់ធានារ៉ាប់រងដូចដែលបានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិក ជូនអ្នកទទួលផល និង/ឬសមាជិកអ្នកត្រូវបានធានារ៉ាប់រងរូបនោះ ដោយគោរពតាម ខ លក្ខខណ្ឌ និងករណីមិនធានាដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ។ បន្ទាប់ពីនេះ នឹងមិនមានអត្ថប្រយោជន៍បន្ថែមសម្រាប់មរណភាព ឬពិការភាពដោយគ្រោះថ្នាក់ចៃដន្យ អាចផ្តល់ជូនសមាជិកអ្នកត្រូវបានធានារ៉ាប់រងនោះទៀតឡើយ។

ចំនួនទឹកប្រាក់សរុបអតិបរមា ដែលនឹងបង់ជូននៅក្រោមអត្ថប្រយោជន៍នេះ មិនត្រូវលើសពី 100% (មួយរយភាគរយ) នៃទឹកប្រាក់ធានារ៉ាប់រងសម្រាប់អត្ថប្រយោជន៍នេះ ដូចដែលបានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិក សម្រាប់សមាជិកអ្នកត្រូវបានធានារ៉ាប់រងរូបនោះឡើយ។

4. ការចូលរួមរំលែកទុក្ខលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ

ប្រសិនបើ សមាជិកអ្នកត្រូវបានធានារ៉ាប់រងរូបសប្បាយដោយគ្រោះថ្នាក់ចៃដន្យ ហើយបណ្តាលឱ្យទទួលមរណភាព ឬមានពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដូចដែលបានកំណត់និយមន័យខាងលើ ក្រុមហ៊ុននឹងផ្តល់ទឹកប្រាក់ធានារ៉ាប់រងដូចដែលបានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិក ជូនអ្នកទទួលផល និង/ឬសមាជិកអ្នកត្រូវបានធានារ៉ាប់រងរូបនោះ ដោយគោរពតាម ខ លក្ខខណ្ឌ និងករណីមិនធានាដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ។ បន្ទាប់ពីនេះ នឹងមិនមានអត្ថប្រយោជន៍បន្ថែមនៃការចូលរួមរំលែកទុក្ខសម្រាប់មរណភាព ឬពិការភាពដោយគ្រោះថ្នាក់ចៃដន្យ អាចផ្តល់ជូនសមាជិកអ្នកត្រូវបានធានារ៉ាប់រងនោះទៀតឡើយ។

ចំនួនទឹកប្រាក់សរុបអតិបរមា ដែលនឹងបង់ជូននៅក្រោមអត្ថប្រយោជន៍នេះ មិនត្រូវលើសពី 100% (មួយរយភាគរយ) នៃទឹកប្រាក់ធានារ៉ាប់រងសម្រាប់អត្ថប្រយោជន៍នេះ ដូចដែលបានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង និងបញ្ជីសមាជិក សម្រាប់សមាជិកអ្នកត្រូវបានធានារ៉ាប់រងរូបនោះឡើយ។

IV. អត្ថប្រយោជន៍ធានារ៉ាប់រង

ទឹកប្រាក់ធានារ៉ាប់រងដើមគ្រាបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រង អាចស្មើនឹងចំនួនទឹកប្រាក់កម្ចី ដែលនៅមិនទាន់បានទូទាត់របស់សមាជិកអ្នកត្រូវបានធានារ៉ាប់រង នៅពេលដែលដាក់ពាក្យស្នើសុំធានារ៉ាប់រង។ សមាជិកអ្នកត្រូវបានធានារ៉ាប់រងអាចជ្រើសរើស ទឹកប្រាក់ធានារ៉ាប់រងមូលដ្ឋានដែលនឹងរក្សាថេរ ឬចយចុះរាល់ឆ្នាំ ដើម្បីឱ្យត្រូវទៅនឹងការចយចុះនៃចំនួនប្រាក់កម្ចីដែលនៅសល់ ដែលមានបង្ហាញក្នុងតារាងអត្ថប្រយោជន៍។



អត្ថប្រយោជន៍នៃបណ្ណសន្យារ៉ាប់រងនេះរួមមាន៖

ល.រ	ប្រភេទអត្ថប្រយោជន៍ធានារ៉ាប់រង	ទឹកប្រាក់ធានារ៉ាប់រង	
		កញ្ចប់មូលដ្ឋាន	កញ្ចប់ Pro
1.	អត្ថប្រយោជន៍លើមរណភាព		
1.1	មរណភាព	100% នៃទឹកប្រាក់ធានារ៉ាប់រងមូលដ្ឋាន	100% នៃទឹកប្រាក់ធានារ៉ាប់រងមូលដ្ឋាន
2.	អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍		
2.1	ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍៖ ក. ការបាត់បង់ជើង ឬដៃទាំងសងខាង ឬ ខ. ការបាត់បង់ភ្នែកទាំងសងខាង ឬ គ. ការបាត់បង់ជើង ឬដៃម្ខាង និងភ្នែកម្ខាង	100% នៃទឹកប្រាក់ធានារ៉ាប់រងមូលដ្ឋាន ឬរហូតដល់ 1.2 លាន ដុល្លារអាមេរិក (មួយណាដែលទាបជាង)	100% នៃទឹកប្រាក់ធានារ៉ាប់រងមូលដ្ឋាន ឬរហូតដល់ 1.2 លាន ដុល្លារអាមេរិក (មួយណាដែលទាបជាង)
3	អត្ថប្រយោជន៍បន្ថែមលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ		
3.1	មរណភាពដោយគ្រោះថ្នាក់ចៃដន្យ	គ្មាន	100% នៃទឹកប្រាក់ធានារ៉ាប់រងមូលដ្ឋាន ឬរហូតដល់ 1.2 លាន ដុល្លារអាមេរិក ដកការចូលរួមរំលែកទុក្ខលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ (មួយណាដែលទាបជាង)
3.2	ពិការភាពដោយគ្រោះថ្នាក់ចៃដន្យ៖ ក. ការបាត់បង់ជើង ឬដៃទាំងសងខាង ឬ ខ. ការបាត់បង់ភ្នែកទាំងសងខាង ឬ គ. ការបាត់បង់ជើង ឬដៃម្ខាង និងភ្នែកម្ខាង		
4	ការចូលរួមរំលែកទុក្ខលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ		
4.1	មរណភាពដោយគ្រោះថ្នាក់ចៃដន្យ	គ្មាន	30% នៃទឹកប្រាក់ធានារ៉ាប់រងដើមគ្រា ឬរហូតដល់ 150,000 ដុល្លារអាមេរិក (មួយណាដែលទាបជាង)
4.2	ពិការភាពដោយគ្រោះថ្នាក់ចៃដន្យ៖ ក. ការបាត់បង់ជើង ឬដៃទាំងសងខាង ឬ ខ. ការបាត់បង់ភ្នែកទាំងសងខាង ឬ គ. ការបាត់បង់ជើង ឬដៃម្ខាង និងភ្នែកម្ខាង		

V. ការបង់បុព្វលាភធានារ៉ាប់រង

1. វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង

ការបង់បុព្វលាភធានារ៉ាប់រងសម្រាប់សមាជិកអ្នកត្រូវបានធានារ៉ាប់រងម្នាក់ គឺត្រូវបង់តែមួយលើកគត់ ដែលត្រូវបង់ជាមុនសម្រាប់រយៈពេលធានារ៉ាប់រងទាំងមូលនៃសមាជិកអ្នកត្រូវបានធានារ៉ាប់រង។

ដោយអនុលោមតាមលក្ខខណ្ឌអប្បបរមានៃបុព្វលាភធានារ៉ាប់រងរបស់ក្រុមហ៊ុន ម្ចាស់បណ្ណសន្យារ៉ាប់រងអាចប្រមូលបុព្វលាភធានារ៉ាប់រងពីសមាជិកអ្នកត្រូវបានធានារ៉ាប់រងសម្រាប់ខែនីមួយៗ និងបង់បុព្វលាភធានារ៉ាប់រងនោះជូនក្រុមហ៊ុនជាប្រចាំខែ។ ក្រោមការរៀបចំនេះ បន្ទាប់ពីទទួលបានព័ត៌មានចាំបាច់របស់សមាជិកអ្នកត្រូវបានធានា



រ៉ាប់រងនាពេលអនាគត ពីម្ចាស់បណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិក និងរៀបចំវិក័យបត្រមួយ ដែលបូកសរុបប្រចាំខែ នូវបុព្វលាភធានារ៉ាប់រងសម្រាប់សមាជិកអ្នកត្រូវបានធានារ៉ាប់រងនោះ ជូនម្ចាស់បណ្ណសន្យារ៉ាប់រង។ ការអនុវត្តនៃ អត្រាបុព្វលាភធានារ៉ាប់រងរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រងនីមួយៗ នឹងផ្អែកលើកាលបរិច្ឆេទនៃសុពលភាពធានារ៉ាប់រងរបស់ពួកគេរៀងៗខ្លួន ដូចដែលបានបញ្ជាក់ក្នុងបញ្ជីសមាជិក ។

ការបង់បុព្វលាភធានារ៉ាប់រងអាចធ្វើបានតាមមធ្យោបាយផ្សេងៗដែលបានកំណត់ដោយក្រុមហ៊ុន។ លិខិតម្តងប្រាក់ដែលមានសុពលភាព ឬការកាត់បុព្វលាភធានារ៉ាប់រងចេញពីគណនីដែលបង្ហាញក្នុងរបាយការណ៍គណនីរបស់អ្នកត្រូវបានចាត់ទុកថាជាភស្តុតាងនៃការបានបង់ប្រាក់រួច។

2. អត្រាបុព្វលាភធានារ៉ាប់រង

ក្រុមហ៊ុនមានសិទ្ធិផ្លាស់ប្តូរអត្រាបុព្វលាភធានារ៉ាប់រងដែលនឹងត្រូវបានគណនា នៅពេលដែលហានិភ័យដែលបានធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ បានកើនឡើង ឬ នៅពេលមានការផ្លាស់ប្តូរយ៉ាងសំខាន់ចំពោះសមាជិកភាពដែលប៉ះពាល់ដល់បុព្វលាភធានារ៉ាប់រង ហើយដែលក្រុមហ៊ុនបានជូនដំណឹងដល់អ្នក យ៉ាងហោចណាស់ 30 (សាមសិប) ថ្ងៃ មុន។

3. ការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រង

បន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងលើកទី 1 (មួយ) ការមិនបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់នៅ ឬមុនកាលបរិច្ឆេទនៃការទូទាត់បុព្វលាភធានារ៉ាប់រងនឹងត្រូវចាត់ទុកជាការខកខានបង់បុព្វលាភធានារ៉ាប់រង។

4. រយៈពេលអនុគ្រោះ

រយៈពេលអនុគ្រោះចំនួន 30 (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការទូទាត់បុព្វលាភធានារ៉ាប់រង នឹងត្រូវបានអនុញ្ញាត សម្រាប់ការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់ ដោយអ្នក។ ប្រសិនបើ បុព្វលាភធានារ៉ាប់រងសម្រាប់សមាជិកអ្នកត្រូវបានធានារ៉ាប់រងណាម្នាក់ មិនទាន់បានបង់នៅពេលផុតកំណត់នៃរយៈពេលអនុគ្រោះ សមាជិកភាពរបស់គាត់នឹងត្រូវបញ្ចប់ ហើយការធានារ៉ាប់រងរបស់គាត់ត្រូវអស់សុពលភាព គិតចាប់ពីកាលបរិច្ឆេទសុពលភាពធានារ៉ាប់រងរបស់គាត់។ ប្រសិនបើ បុព្វលាភធានារ៉ាប់រងសម្រាប់សមាជិកអ្នកត្រូវបានធានារ៉ាប់រងណាម្នាក់ ត្រូវបានបង់មុនពេលផុតកំណត់នៃរយៈពេលអនុគ្រោះ ការធានារ៉ាប់រងរបស់គាត់ នឹងមានសុពលភាពអនុវត្ត ក្នុងកំឡុងរយៈពេលអនុគ្រោះ ។

5. រូបិយប័ណ្ណ និងមធ្យោបាយបង់ប្រាក់

រាល់ទឹកប្រាក់ដែលត្រូវបង់ឱ្យក្រុមហ៊ុន ឬដោយក្រុមហ៊ុន ត្រូវជារូបិយប័ណ្ណដែលមានបង្ហាញលើវិញ្ញាបនបត្រធានារ៉ាប់រង ឬផ្សេងពីនេះ ដូចដែលបានណែនាំដោយក្រុមហ៊ុន។ រាល់ទឹកប្រាក់ដែលក្រុមហ៊ុនត្រូវបង់ត្រូវធ្វើឡើងតាមមធ្យោបាយដែលកំណត់ដោយក្រុមហ៊ុន។

6. បន្ទុកថ្លៃចំណាយនានាដែលកំណត់ដោយបទប្បញ្ញត្តិ ឬច្បាប់

បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ជូនក្រុមហ៊ុន ក្រោមបណ្ណសន្យារ៉ាប់រងនេះ គឺមិនបូកបញ្ចូលពន្ធនាមួយឡើយ ហើយក្នុងករណីដែលច្បាប់តម្រូវឱ្យក្រុមហ៊ុនបង់ពន្ធលើបុព្វលាភធានារ៉ាប់រងបានបង់ ក្រុមហ៊ុននឹងគណនា ហើយ



ប្រមូលពីម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកអ្នកត្រូវបានធានារ៉ាប់រង នូវចំនួនទឹកប្រាក់ដែលបានបង់ ឬត្រូវបង់ ដោយបូកបញ្ចូលពន្ធដែលត្រូវបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះ។ ចំនួនដែលបានគណនាដោយក្រុមហ៊ុននេះ ត្រូវបង់ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកអ្នកត្រូវបានធានារ៉ាប់រង ជាថ្លៃបន្ថែម និងដោយមិនមានការដក ឬកាត់កង ពីចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបង់ក្រោមបណ្ណសន្យារ៉ាប់រងនេះនោះទេ។ ពន្ធមានន័យថា ពន្ធក្នុងពេល បច្ចុប្បន្ន ឬអនាគត ដោយផ្ទាល់ ឬដោយប្រយោល រាប់បញ្ចូលទាំងពន្ធលើទំនិញ និងសេវាកម្ម ពន្ធ អាករ បន្ទុក កម្រៃ ការដកហូត ឬការកាត់ទុក ទោះក្នុងទម្រង់ណាមួយក៏ដោយ និងរាល់ការប្រាក់ ព្រមទាំងការពិន័យនានាពាក់ ព័ន្ធនឹងចំណុចទាំងនេះ។

VI. ករណីមិនធានា

1. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើមរណភាព

ក្រុមហ៊ុននឹងមិនធានាលើ មរណភាពដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ពីករណីណាមួយខាងក្រោម នេះ ជំនួសមកវិញក្រុមហ៊ុននឹងបង់ជូននូវតម្លៃនៃការបោះបង់បណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន) ដោយដកបំណុល ដែលមាន ហើយបន្ទាប់ពីនេះ បណ្ណសន្យារ៉ាប់រងនឹងត្រូវបានបញ្ចប់៖

- (i) ការធ្វើអត្តឃាត ការធ្វើឱ្យបួសខ្លួនឯង ទោះបីស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតី កំឡុងពេល 2 (ពីរ) ឆ្នាំចាប់ពីកាលបរិច្ឆេទនៃសុពលភាពធានារ៉ាប់រងរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រង ឬ
- (ii) ការចូលបម្រើក្នុងជួរកងទ័ពក្នុងកំឡុងពេលមានប្រកាស ឬគ្មានប្រកាសសង្គ្រាមក្តី ឬក្រោមបញ្ជាក្នុងប្រតិបត្តិ ការសង្គ្រាម ឬការស្ដារសណ្តាប់ធ្នាប់សាធារណៈ ឬ
- (iii) ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬដោយសមាជិកអ្នក ត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
- (iv) វីរុសហ៊ីវ និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ រួមទាំងជំងឺអេដស៍ និង/ឬការផ្លាស់ប្តូរ ការវិវឌ្ឍន៍ ឬការប្រែប្រួលនៃមេរោគអេដស៍ និង/ឬជំងឺដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ រួមទាំងជំងឺអេដស៍ ឬ
- (v) ការប្រើប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិ ពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដូចជា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ល។

2. ករណីមិនធានាសម្រាប់អត្ថប្រយោជន៍លើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍, អត្ថប្រយោជន៍បន្ថែមលើមរណ ភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ, និង ការចូលរួមរំលែកទុក្ខលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ ចៃដន្យ

ក្រុមហ៊ុននឹងមិនធានាលើ មរណភាពដោយគ្រោះថ្នាក់ចៃដន្យ ឬពិការភាពណាមួយ ដែលកើតឡើងដោយផ្ទាល់ ឬ ដោយប្រយោល ទាំងស្រុង ឬដោយផ្នែកណាមួយ ពីករណីណាមួយខាងក្រោមនេះ៖

- (i) ការប្រឈមនឹងគ្រោះថ្នាក់ ឬប៉ុនប៉ងធ្វើបាបខ្លួនឯងដោយចេតនា ឬធ្វើឱ្យបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាព ផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (ii) ការចូលបម្រើក្នុងជួរកងទ័ពក្នុងកំឡុងពេលមានប្រកាស ឬគ្មានប្រកាសសង្គ្រាមក្តី ឬក្រោមបញ្ជាក្នុងប្រតិបត្តិ ការសង្គ្រាម ឬការស្ដារសណ្តាប់ធ្នាប់សាធារណៈ ឬ



- (iii) ការធ្វើដំណើរចេញចូល ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនតាមមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសលើកលែងតែក្នុងករណីសមាជិកអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរធម្មតា ឬសមាជិកអ្នកបម្រើ លើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ណាមួយ តាមកាលវិភាគនៃអ្នកធ្វើដំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ និងតាមគន្លងផ្លូវអាកាសសម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស ឬ
- (iv) ព្រឹត្តិការណ៍ដែលបណ្តាលមកពីបញ្ហាផ្លូវកាយ ឬផ្លូវចិត្តដែលកើតមានមុនកាលបរិច្ឆេទនៃសុពលភាពធានារ៉ាប់រងរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រង ដែលមិនបានបង្ហាញក្នុងពាក្យស្នើសុំ ឬរបាយការណ៍សុខភាពរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រង ឬ
- (v) ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬដោយសមាជិកអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
- (vi) ការប្រើប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដូចជា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ល។

VII. ទីតាំងភូមិសាស្ត្រនៃការធានា

បណ្ណសន្យារ៉ាប់រងនេះ ផ្តល់ការការពារទូទាំងពិភពលោកដល់សមាជិកអ្នកត្រូវបានធានារ៉ាប់រង។

VIII. លក្ខណៈសម្បត្តិរបស់អ្នកទទួលផល

1. អ្នកទទួលផលទី 1 សម្រាប់បណ្ណសន្យារ៉ាប់រងនេះ គឺជាម្ចាស់បណ្ណសន្យារ៉ាប់រង។
2. អ្នកទទួលផលទី 2 នឹងត្រូវបានតែងតាំងដោយសមាជិកអ្នកត្រូវបានធានារ៉ាប់រង កំឡុងពេលស្នើសុំការធានារ៉ាប់រងជាមួយម្ចាស់បណ្ណសន្យារ៉ាប់រង។
3. នៅកំឡុងរយៈពេលនៃការធានារ៉ាប់រងរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រង គាត់មានសិទ្ធិ ដោយអនុលោមតាមច្បាប់ជាធរមាន ក្នុងការដកហូតការតែងតាំងណាមួយ និង/ឬ តែងតាំងអ្នកទទួលផលផ្សេងម្នាក់ ឬច្រើននាក់ នៅពេលណាមួយក៏បាន ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន តាមរយៈម្ចាស់បណ្ណសន្យារ៉ាប់រង។ ការជូនដំណឹងជាលាយលក្ខណ៍អក្សរ ត្រូវតែត្រូវទទួលបាន និងកត់ត្រាដោយក្រុមហ៊ុន។
4. ក្នុងករណីសមាជិកអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព អ្នកទាមទារសំណងនឹងផ្តល់ឱ្យក្រុមហ៊ុននូវ៖
 - ក. ចំនួនប្រាក់បំណុលដែលនៅសល់នៃសមាជិកអ្នកត្រូវបានធានារ៉ាប់រងរូបនោះ ដើម្បីឱ្យក្រុមហ៊ុនអាចទូទាត់អត្ថប្រយោជន៍ដែលត្រូវបង់ជូនទៅអ្នកទទួលផលទី 1 និង
 - ខ. ឈ្មោះអ្នកទទួលផលទី 2 ដែលនឹងត្រូវទទួលបានអត្ថប្រយោជន៍ដែលនៅសល់ (ប្រសិនបើមាន) និង
 - គ. ការទូទាត់អត្ថប្រយោជន៍ដល់អ្នកទទួលផលទី 1 និង/ឬអ្នកទទួលផលទី 2 បែបនេះ នឹងធ្វើឱ្យក្រុមហ៊ុនផុតពីការទទួលខុសត្រូវទាំងអស់សម្រាប់ការទាមទារសំណងនៃអត្ថប្រយោជន៍នោះ។
5. ប្រសិនបើសមាជិកអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ហើយពុំមានអ្នកទទួលផលទី 2 ត្រូវបានតែងតាំង ឬអ្នកទទួលផលទី 2 ដែលបានតែងតាំងទទួលមរណភាព អត្ថប្រយោជន៍ដែលត្រូវបង់ជូនទាំងអស់នោះ នឹងត្រូវអនុវត្តតាមច្បាប់ជាធរមាននានាខណៈពេលនោះ។



IX. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង

ប្រសិនបើអ្នកមានបំណងចង់ធ្វើការកែប្រែណាមួយ ឬបោះបង់ ខ និងលក្ខខណ្ឌណាមួយ ដែលមានក្នុងប័ណ្ណសន្យារ៉ាប់រងនេះ ការកែប្រែ ឬការបោះបង់នោះ ត្រូវធ្វើឡើងដោយការយល់ព្រមរបស់គូភាគីតាមរយៈបង្គិលខ។ រាល់បង្គិលខទាំងអស់ដែលធ្វើចំពោះប័ណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវចងក្រងជាមួយគ្រប់សមាជិកអ្នកត្រូវបានធានារ៉ាប់រង មុន ឬនៅកាលបរិច្ឆេទនៃសុពលភាពរបស់បង្គិលខ។ បង្គិលខនេះត្រូវចុះហត្ថលេខាដោយបុគ្គលដែលក្រុមហ៊ុនបានផ្តល់សិទ្ធិ។

X. ការបន្តកិច្ចសន្យាធានារ៉ាប់រង

ប័ណ្ណសន្យារ៉ាប់រងអាយុជីវិតមានកាលកំណត់នេះ មិនមានការបន្តរយៈពេលនៃការធានារ៉ាប់រងសារជាថ្មីទេ។

XI. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង

1. សិទ្ធិក្នុងការបញ្ចប់ប័ណ្ណសន្យារ៉ាប់រង

ប័ណ្ណសន្យារ៉ាប់រងនេះ អាចត្រូវបានបញ្ចប់សុពលភាពដោយអ្នក តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការបញ្ចប់មកកាន់ក្រុមហ៊ុន មិនតិចជាង 31 (សាមសិបមួយ) ថ្ងៃ មុនកាលបរិច្ឆេទនៃការបញ្ចប់មានសុពលភាព។ ការបញ្ចប់ប័ណ្ណសន្យារ៉ាប់រងត្រូវធ្វើឡើង ដោយមិនត្រូវប៉ះពាល់ដល់ ការទាមទារសំណងណាមួយ ដែលកើតមានមុនកាលបរិច្ឆេទនៃការបញ្ចប់សុពលភាពនេះ។

2. រយៈពេលពិចារណាចុងក្រោយ

អ្នកមានសិទ្ធិក្នុងការបញ្ចប់ប័ណ្ណសន្យារ៉ាប់រងនេះ ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន ហើយធ្វើប័ណ្ណសន្យារ៉ាប់រងនេះត្រឡប់មកឱ្យក្រុមហ៊ុនវិញ។ ក្រុមហ៊ុន នឹងបង់សងជូនអ្នកវិញនូវបុព្វលាភធានារ៉ាប់រងដែលអ្នកបានបង់ហើយ បន្ទាប់ពីធ្វើការទូទាត់ជាមួយនឹងចំណាយនានាពាក់ព័ន្ធនឹងការពិនិត្យសុខភាព។ ការជូនដំណឹងនេះ ត្រូវធ្វើឡើងដោយអ្នក នៅក្នុងទម្រង់ដែលក្រុមហ៊ុនបានកំណត់ជូន ហើយត្រូវទទួលដោយផ្ទាល់ដោយក្រុមហ៊ុន ក្នុងកំឡុងពេល 21 (ម្ភៃមួយ) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃសុពលភាពប័ណ្ណសន្យារ៉ាប់រង។

3. ការបោះបង់ប័ណ្ណសន្យារ៉ាប់រង

សមាជិកអ្នកត្រូវបានធានារ៉ាប់រង អាចស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន (តាមទម្រង់ដែលក្រុមហ៊ុនបានកំណត់) តាមរយៈម្ចាស់ប័ណ្ណសន្យារ៉ាប់រង នៅពេលណាក៏ដោយ ដើម្បីបោះបង់ការធានារ៉ាប់រងរបស់គាត់។ នៅពេលដែលការធានារ៉ាប់រងរបស់គាត់ត្រូវបានបោះបង់ ក្រុមហ៊ុននឹងផ្តល់ជូនគាត់នូវតម្លៃនៃការបោះបង់ធានារ៉ាប់រង (ប្រសិនបើមាន) តាមតារាងអត្ថប្រយោជន៍របស់គាត់ ដោយដកបំណុលដែលមាន។ បន្ទាប់ពីនេះ ការធានារ៉ាប់រងរបស់គាត់នឹងត្រូវបានបញ្ចប់ ហើយរាល់អត្ថប្រយោជន៍ និងសិទ្ធិដែលមានក្រោមការធានារ៉ាប់រងរបស់គាត់ នឹងត្រូវបានបញ្ចប់ និងគ្មានប្រសិទ្ធិភាពតទៅទៀតនោះទេ។

ម្ចាស់ប័ណ្ណសន្យារ៉ាប់រង ដោយមានការយល់ព្រមពីសមាជិកអ្នកត្រូវបានធានារ៉ាប់រងទាំងអស់ អាចស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់ក្រុមហ៊ុន (តាមទម្រង់ដែលក្រុមហ៊ុនបានកំណត់) នៅពេលណាក៏ដោយ ដើម្បីបោះបង់ប័ណ្ណសន្យារ៉ាប់រងនេះ។ នៅពេលប័ណ្ណសន្យារ៉ាប់រងនេះត្រូវបានបោះបង់ ក្រុមហ៊ុននឹងផ្តល់ជូនសមាជិកអ្នកត្រូវបានធានារ៉ាប់រងទាំងអស់នូវតម្លៃនៃការបោះបង់ប័ណ្ណសន្យារ៉ាប់រង (ប្រសិនបើមាន) តាមតារាងអត្ថប្រយោជន៍របស់ពួកគេ



ដោយដកបំណុលដែលមាន។ បន្ទាប់ពីនេះ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ ហើយរាល់អត្ថប្រយោជន៍ និងសិទ្ធិដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបានបញ្ចប់ និងគ្មានប្រសិទ្ធិភាពទៅទៀតនោះទេ។

XII. ការលុបចោលកិច្ចសន្យាធានារ៉ាប់រង

1. សិទ្ធិក្នុងការលុបចោលបណ្ណសន្យារ៉ាប់រង

- (i) ក្រុមហ៊ុន សូមរក្សាសិទ្ធិក្នុងការលុបចោលបណ្ណសន្យារ៉ាប់រងនេះ នៅពេលដែលចំនួនសរុបនៃសមាជិកអ្នកត្រូវបានធានារ៉ាប់រង តិចជាងចំនួនអប្បបរមានៃសមាជិកអ្នកត្រូវបានធានារ៉ាប់រង ដែលមានកំណត់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង។ ការលុបចោលបណ្ណសន្យារ៉ាប់រងនេះត្រូវធ្វើឡើង ដោយមិនត្រូវប៉ះពាល់ដល់ការទាមទារសំណងណាមួយ ដែលកើតមានមុនកាលបរិច្ឆេទនៃការលុបចោលបណ្ណសន្យារ៉ាប់រងនេះ។
- (ii) ក្រុមហ៊ុន អាចលុបចោលបណ្ណសន្យារ៉ាប់រងនេះ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការលុបចោលទៅកាន់ម្ចាស់បណ្ណសន្យារ៉ាប់រង មិនតិចជាង 31 (សាមសិបមួយ) ថ្ងៃ មុនកាលបរិច្ឆេទនៃការទូទាត់បុព្វលាភធានារ៉ាប់រង។ ការលុបចោលបណ្ណសន្យារ៉ាប់រងនេះត្រូវធ្វើឡើង ដោយមិនត្រូវប៉ះពាល់ដល់ការទាមទារសំណងណាមួយ ដែលកើតមានមុនកាលបរិច្ឆេទនៃការលុបចោលបណ្ណសន្យារ៉ាប់រងនេះ។
- (iii) បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវលុបចោលដោយក្រុមហ៊ុន ដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់អ្នក ដោយសារតែការរំលោភបំពានរបស់អ្នកលើវិធាននៃការចូលរួម ឬខ្លឹមសារ ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង។
- (iv) បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវលុបចោលដោយក្រុមហ៊ុន ដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់អ្នក ប្រសិនបើ អ្នកបានផ្តល់ព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់ការអនុវត្ត ខ និងលក្ខខណ្ឌនៃអត្ថប្រយោជន៍ក្រោមបណ្ណសន្យារ៉ាប់រងនេះ។
- (v) ក្នុងកាលៈទេសៈដូចពិពណ៌នានៅក្នុងចំណុច (iii) និង (iv) ខាងលើ ក្រុមហ៊ុនមានសិទ្ធិក្នុងការលុបចោលបណ្ណសន្យារ៉ាប់រងនេះ ដោយការលុបចោលនេះ ត្រូវមានសុពលភាពប្រតិសកម្មគិតចាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ហើយក្រុមហ៊ុនមានសិទ្ធិក្នុងការទាមទារសំណងពីអ្នកសម្រាប់សំណងធានារ៉ាប់រងទាំងអស់ដែលបានទូទាត់ក្រោមបណ្ណសន្យារ៉ាប់រងនេះ រួមទាំងថ្លៃរដ្ឋបាលផងដែរ។
- (vi) បណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបានលុបចោលដោយក្រុមហ៊ុន ដោយសារតែការក្លែងបន្លំ ឬការផ្តល់ព័ត៌មានមិនពិតដោយអ្នក ឬព្រោះតែសមាជិកអ្នកត្រូវបានធានារ៉ាប់រងមានចេតនាផ្តល់ព័ត៌មានមិនពិតដល់ក្រុមហ៊ុន។ ក្រុមហ៊ុន មានសិទ្ធិលុបចោលការធានារ៉ាប់រងនេះគិតចាប់ពីកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង។
- (vii) ការទូទាត់ ឬការទទួលយកបុព្វលាភធានារ៉ាប់រងណាមួយបន្ទាប់ពីការលុបចោលបណ្ណសន្យារ៉ាប់រងនេះ នឹងមិនបង្កើតជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនណាមួយឡើយ ប៉ុន្តែក្រុមហ៊ុននឹងបង្វិលបុព្វលាភធានារ៉ាប់រងនេះត្រលប់ជូនវិញដោយពុំមានការប្រាក់។

2. ករណីមិនអាចជំទាស់បាន

ទោះបីជាមានករណីណាដែលកើតឡើងខុសពី ខ និងលក្ខខណ្ឌដែលបានចែងនៅក្នុងបណ្ណសន្យារ៉ាប់រងនេះក៏ដោយ បណ្ណសន្យារ៉ាប់រងនេះ នឹងមិនអាចជំទាស់បានទេ លុះត្រាតែមិនមានការបង់បុព្វលាភធានារ៉ាប់រង ឬធ្វើឡើងដើម្បីក្លែងបន្លំ បន្ទាប់ពីបណ្ណសន្យារ៉ាប់រងនេះចូលជាធរមានបានរយៈពេល 2 (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃសុពលភាព



ភាពបណ្តុះបណ្តាលស្រាប់រួច។ ការធានារ៉ាប់រងដើមរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រងណាម្នាក់ និងការបន្ថែមធានារ៉ាប់រងណាម្នាក់ដោយ នឹងមិនអាចជំទាស់បានទេ លុះត្រាតែមិនមានការបង់បុព្វលាភធានារ៉ាប់រង ឬមានការក្លែងបន្លំបន្ទាប់ពីការធានារ៉ាប់រងនោះចូលជាធរមានបានរយៈពេល 2 (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃសុពលភាពការធានារ៉ាប់រងនោះ និងកាលបរិច្ឆេទនៃសុពលភាពនៃការបន្ថែមធានារ៉ាប់រងនោះ ជាបន្តបន្ទាប់។

3. ការផ្តល់ព័ត៌មានមិនពិតអំពីអាយុ និង/ឬ ភេទ

- (i) ក្នុងករណីមានការផ្តល់ព័ត៌មានមិនពិតអំពីអាយុ និង/ឬ ភេទ បុព្វលាភធានារ៉ាប់រង និង/ឬ អត្ថប្រយោជន៍ដែលត្រូវបង់ នឹងត្រូវកែសម្រួលដោយយោងទៅតាមអាយុ និង/ឬ ភេទពិតប្រាកដរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រង។
- (ii) នៅពេលដែលការផ្តល់ព័ត៌មានមិនពិតអំពីអាយុ ឬអង្គហេតុពាក់ព័ន្ធផ្សេងទៀតបានធ្វើឱ្យសមាជិកអ្នកត្រូវបានធានារ៉ាប់រងអាចទទួលបានការធានារ៉ាប់រងក្រោមបណ្តុះបណ្តាលស្រាប់រួចនេះ នៅខណៈពេលដែលគាត់មិនមានសិទ្ធិទទួលបានការធានារ៉ាប់រងណាមួយ ឬក្នុងករណីដែលការផ្តល់ព័ត៌មានមិនពិតបែបនេះធ្វើឱ្យសមាជិកអ្នកត្រូវបានធានារ៉ាប់រងនៅតែអាចបន្តទទួលបានការធានារ៉ាប់រង នៅខណៈពេលដែលគាត់ត្រូវអស់សិទ្ធិស្របតាមលក្ខខណ្ឌ និងកម្រិតនៃបណ្តុះបណ្តាលស្រាប់រួចនេះ ការធានារ៉ាប់រងទាំងស្រុងរបស់គាត់នឹងត្រូវចាត់ទុកជាមោឃៈ ហើយបុព្វលាភធានារ៉ាប់រងរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រងរូបនោះនឹងត្រូវបានបង្វិលត្រលប់ឱ្យវិញ លើកលែងតែមានការក្លែងបន្លំដោយអ្នក ឬសមាជិកអ្នកត្រូវបានធានារ៉ាប់រង នោះបុព្វលាភធានារ៉ាប់រងនឹងមិនត្រូវបានបង្វិលត្រលប់ឱ្យវិញឡើយ។

4. ព័ត៌មានមិនពិត/ការបោកបញ្ឆោត

ក្រុមហ៊ុននឹងពិនិត្យលើព័ត៌មានដែលបានផ្តល់ឱ្យយើង ក្នុងការសម្រេចចិត្តទទួលយក ឬមិនទទួលយកទម្រង់ពាក្យស្នើសុំរបស់អ្នក/សមាជិកអ្នកត្រូវបានធានារ៉ាប់រង។ រាល់សេចក្តីថ្លែងការណ៍ទាំងអស់ដែលបានធ្វើឡើងនៅក្នុងទម្រង់ពាក្យស្នើសុំរបស់អ្នក/សមាជិកអ្នកត្រូវបានធានារ៉ាប់រង គឺគ្មានការក្លែងបន្លំ ហើយចាត់ទុកថាជាការបង្ហាញព័ត៌មាន។ ម្យ៉ាងវិញទៀត អ្នក និងសមាជិកអ្នកត្រូវបានធានារ៉ាប់រងត្រូវឆ្លើយសំណួរទាំងអស់នៅក្នុងទម្រង់ពាក្យស្នើសុំរបស់អ្នក/សមាជិកអ្នកត្រូវបានធានារ៉ាប់រងឱ្យបានត្រឹមត្រូវ និងបង្ហាញការពិតទាំងអស់ដែលទាំងអ្នក/សមាជិកអ្នកត្រូវបានធានារ៉ាប់រងដឹង ឬគួរតែដឹង។ បើមិនដូច្នោះទេ ក្រុមហ៊ុនអាចចាត់ទុកបណ្តុះបណ្តាលស្រាប់រួចជាមោឃៈ ឬបដិសេធការទាមទារសំណង ឬផ្លាស់ប្តូរលក្ខខណ្ឌនៃបណ្តុះបណ្តាលស្រាប់រួចនេះ។

ប្រសិនបើក្រុមហ៊ុនរកឃើញថាអ្នក ឬសមាជិកអ្នកត្រូវបានធានារ៉ាប់រងបានធ្វើការទាមទារសំណងធានារ៉ាប់រងដោយមានការក្លែងបន្លំ បណ្តុះបណ្តាលស្រាប់រួចរបស់អ្នក ឬការធានារ៉ាប់រងរបស់សមាជិកអ្នកត្រូវបានធានារ៉ាប់រងនឹងក្លាយជាមោឃៈភ្លាម ហើយក្រុមហ៊ុននឹងមិនបង្វិលសងបុព្វលាភធានារ៉ាប់រងវិញឡើយ។ ក្រុមហ៊ុនរក្សាសិទ្ធិទាមទារមកវិញនូវទឹកប្រាក់ធានារ៉ាប់រងដែលក្រុមហ៊ុនបានផ្តល់ជូនសម្រាប់ការទាមទារសំណង ដែលដោយមានការក្លែងបន្លំ ។



XIII. ការទាមទារសំណង

1. លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំទាមទារសំណង

អ្នកទាមទារសំណងអាចជា សមាជិកអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលទី 2 ដែលត្រូវបានតែងតាំងដោយសមាជិកអ្នកត្រូវបានធានារ៉ាប់រង។ អ្នកទាមទារសំណងត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ។

2. នីតិវិធីនៃការផ្តល់ព័ត៌មាន

(i) សេចក្តីជូនដំណឹងអំពីការទាមទារសំណង ត្រូវប្រគល់ជូនក្រុមហ៊ុនក្នុងរយៈពេល 90 (កៅសិប) ថ្ងៃ បន្ទាប់ពីថ្ងៃដែលព្រឹត្តិការណ៍ណាមួយបានកើតឡើង ដែលបង្កឱ្យមានការទាមទារសំណងក្រោមបណ្តុំសន្យារ៉ាប់រងនេះ។ ប្រសិនបើ អ្នកទាមទារសំណងខកខានក្នុងការជូនដំណឹងក្នុងរយៈពេលនេះ ក្រុមហ៊ុននឹងមិនបដិសេធការទាមទារណាមួយឡើយ ប្រសិនបើក្រុមហ៊ុនត្រូវបានបង្ហាញថា៖

- អ្នកទាមទារសំណងពុំមានលទ្ធភាពក្នុងការផ្តល់សេចក្តីជូនដំណឹង តាមដែលអាចធ្វើបាន និង
- អ្នកទាមទារសំណងបានព្យាយាមធ្វើការជូនដំណឹងនេះលឿនបំផុតតាមដែលអាចធ្វើបាន។

(ii) អ្នកទាមទារសំណងអាចជូនដំណឹងអំពីការទាមទារសំណងដោយផ្ទាល់នៅទីស្នាក់ការរបស់ក្រុមហ៊ុន ឬទាក់ទងទៅសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ (855) 86 999 242 ឬទាក់ទងទៅភ្នាក់ងារធានារ៉ាប់រងរបស់អ្នក ឬអ៊ីមែលទៅកាន់ Kh.claim@aia.com។

3. ការផ្តល់ឯកសារ ឬភស្តុតាងក្នុងការដោះស្រាយសំណង

(i) ភស្តុតាងបញ្ជាក់អំពីមរណភាព

នៅពេលដែលបានទទួលការជូនដំណឹងនេះ ក្រុមហ៊ុននឹងប្រគល់ជូនអ្នកទាមទារសំណង នូវទម្រង់បែបបទទាមទារសំណង ដើម្បីបំពេញ និងដាក់ភស្តុតាងបញ្ជាក់អំពីមរណភាពមកកាន់ក្រុមហ៊ុន។ ប្រសិនបើ ក្រុមហ៊ុនមិនបានប្រគល់ទម្រង់បែបបទទាមទារសំណងជូន ក្នុងរយៈពេល 15 (ដប់ប្រាំ) ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការជូនដំណឹងនេះទេ អ្នកទាមទារសំណងត្រូវបានចាត់ទុកថាបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនតាម ខ និងលក្ខខណ្ឌ ដោយអ្នកទាមទារសំណងត្រូវបញ្ជាក់ជាមួយភស្តុតាងជាលាយលក្ខណ៍អក្សរអំពីព្រឹត្តិការណ៍ និងស្ថានភាពដែលបានកើតឡើងដែលជាមូលហេតុនៃមរណភាពនេះ។

(ii) ភស្តុតាងបញ្ជាក់អំពីពិការភាព

នៅពេលបានទទួលសេចក្តីជូនដំណឹងនេះ ក្រុមហ៊ុននឹងប្រគល់ជូនអ្នកទាមទារសំណងនូវទម្រង់ពាក្យស្នើសុំសម្រាប់បំពេញដើម្បីជាភស្តុតាងបញ្ជាក់អំពីពិការភាព។ ប្រសិនបើទម្រង់ពាក្យស្នើសុំមិនត្រូវបានប្រគល់ឱ្យក្នុងរយៈពេល 15 (ដប់ប្រាំ) ថ្ងៃទេ អ្នកទាមទារសំណងត្រូវបានចាត់ទុកថាបានអនុវត្តតាមការតម្រូវនៃ ខ និងលក្ខខណ្ឌនេះ ប្រសិនបើគាត់បានផ្តល់នូវភស្តុតាងជាលាយលក្ខណ៍អក្សររៀបរាប់ពីព្រឹត្តិការណ៍ និងកាលៈទេសៈនៃការពិការភាព។

ភស្តុតាងបញ្ជាក់អំពីពិការភាពត្រូវដាក់ជូនក្រុមហ៊ុន ដែលក្រុមហ៊ុនជាអ្នកមានសិទ្ធិក្នុងការសម្រេចថាពិការភាពនោះ គ្រប់លក្ខខណ្ឌដូចបានកំណត់នៅក្នុងបណ្តុំសន្យារ៉ាប់រងនេះ។ ក្រុមហ៊ុនមានសិទ្ធិស្នើឱ្យមានការពិនិត្យ



សមាជិកអ្នកត្រូវបានធានារ៉ាប់រង និង/ឬ ពិនិត្យលើភស្តុតាងបង្ហាញពីមូលហេតុដែលនាំអោយឈានដល់ ពិការភាពនោះ ដោយបុគ្គលដែលជ្រើសរើសដោយក្រុមហ៊ុន។

(iii) ភស្តុតាងបញ្ជាក់អំពីមរណភាព ឬពិការភាពដោយគ្រោះថ្នាក់ចៃដន្យ

នៅពេលបានទទួលសេចក្តីជូនដំណឹងនេះ ក្រុមហ៊ុននឹងប្រគល់ជូនអ្នកទាមទារសំណងនូវទម្រង់ពាក្យស្នើសុំ សម្រាប់បំពេញដើម្បីជាភស្តុតាងបញ្ជាក់អំពីមរណភាព ឬពិការភាពដោយគ្រោះថ្នាក់ចៃដន្យ។ ប្រសិនបើ ទម្រង់ពាក្យស្នើសុំមិនត្រូវបានប្រគល់ឱ្យក្នុងរយៈពេល 15 (ដប់ប្រាំ) ថ្ងៃទេ អ្នកទាមទារសំណងត្រូវបានចាត់ ទុកថាបានអនុវត្តតាមការតម្រូវនៃ ខ និងលក្ខខណ្ឌនេះ ប្រសិនបើគាត់បានផ្តល់នូវភស្តុតាងជាលាយលក្ខណ៍ អក្សររៀបរាប់ពីព្រឹត្តិការណ៍ និងកាលៈទេសៈនៃមរណភាព ឬពិការភាពដោយគ្រោះថ្នាក់ចៃដន្យ។

ក្រុមហ៊ុននឹងកំណត់ថា ភស្តុតាងបញ្ជាក់អំពីមរណភាព ឬពិការភាពដោយគ្រោះថ្នាក់ចៃដន្យដែលបានដាក់ ជូនក្រុមហ៊ុនគ្រប់លក្ខខណ្ឌដូចបានកំណត់នៅក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុនមានសិទ្ធិស្នើឱ្យមានការ ពិនិត្យសមាជិកអ្នកត្រូវបានធានារ៉ាប់រង និង/ឬ ពិនិត្យលើភស្តុតាងបង្ហាញពីមូលហេតុដែលនាំអោយឈាន ដល់មរណភាព ឬពិការភាពដោយគ្រោះថ្នាក់ចៃដន្យនោះ ដោយបុគ្គលដែលជ្រើសរើសដោយក្រុមហ៊ុន។

ក្រុមហ៊ុន សូមរក្សាសិទ្ធិក្នុងការស្នើសុំឯកសារដែលចាំបាច់បន្ថែម សម្រាប់គោលបំណងនៃដំណើរការការទាមទារ សំណងរបស់អ្នក។

4. រយៈពេលអតិបរមានៃការទូទាត់សំណងជូនអតិថិជន

ក្រុមហ៊ុន សូមរក្សាសិទ្ធិក្នុងការពិចារណាលើសំណុំឯកសារ និងការសម្រេច លើការផ្តល់សំណងរយៈពេល 15 (ដប់ ប្រាំ) ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលឯកសារពេញលេញអំពីបណ្តឹងទាមទារសំណង។

5. របៀបទូទាត់សំណង

ក្រុមហ៊ុននឹងទូទាត់សំណងតាមរយៈគណនីធនាគារដែលបានផ្តល់ជូនដោយអ្នកទាមទារសំណងឱ្យក្រុមហ៊ុន។

XIV. ការរក្សាការព័ត៌មានសម្ងាត់

រាល់ព័ត៌មានដែលបានផ្តល់ជូនក្រុមហ៊ុន នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវ បញ្ចេញទៅឱ្យភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬអនុញ្ញាតឱ្យដោយច្បាប់ ឬ បទប្បញ្ញត្តិជាធរមាន។

XV. ការផ្សះផ្សាវិវាទ

1. នីតិវិធីដោះស្រាយបណ្តឹងអតិថិជន

រាល់វិវាទដែលក្រុមហ៊ុនបានទទួល នឹងត្រូវលើកឡើងសម្រាប់ដោះស្រាយ និងវិភាគក្នុងរយៈពេលដែលសមរម្យ ដើម្បីកំណត់ពីមូលហេតុ និងវិធានការដែលនឹងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីស្តង់ដាររបស់ក្រុមហ៊ុន។ អ្នកអាចជូនដំណឹងទៅក្រុមហ៊ុន តាមរយៈអ៊ីមែល Kh.care@aia.com និងលេខទូរស័ព្ទ (855) 86 999 242 ។



2. នីតិវិធីនៃការផ្សះផ្សារវារី

ចំពោះគ្រប់វារីទន្ទឹមនឹងកិច្ចសន្យាធានារ៉ាប់រងនេះ ដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវារីអាច នាំយកវារីទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួល ធ្វើការផ្សះផ្សារវារី មុននឹងប្តឹងទៅវេទិកា មជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។

XVI. ដែនយុត្តាធិការ

បណ្តុំសន្យាធានារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។

XVII. ខ និយមន័យ

1. បទប្បញ្ញត្តិលើទិន្នន័យដែលតម្រូវ

- (i) អ្នកត្រូវផ្តល់ជូនក្រុមហ៊ុននូវព័ត៌មានទាក់ទងនឹងសមាជិកអ្នកត្រូវបានធានារ៉ាប់រងអនាគត និងការបញ្ចប់ការ ធានារ៉ាប់រងសម្រាប់សមាជិកអ្នកត្រូវបានធានារ៉ាប់រងបច្ចុប្បន្ន ដែលក្រុមហ៊ុនអាចត្រូវការក្នុងការរៀបចំការ ធានារ៉ាប់រង។ តាមការស្នើសុំរបស់ក្រុមហ៊ុន អ្នកត្រូវផ្តល់ជូនក្រុមហ៊ុននូវរបាយការណ៍ដែលបញ្ជាក់ពី ថ្ងៃខែឆ្នាំ កំណើត មុខរបរ និងទិន្នន័យដទៃទៀតដែលពាក់ព័ន្ធនឹងសមាជិកអ្នកត្រូវបានធានារ៉ាប់រង ដែលត្រូវបានចាត់ ទុកថាមានការប៉ះពាល់ដល់ការផ្តល់ការធានារ៉ាប់រង និងលើការកំណត់អត្រាបុព្វលាភធានារ៉ាប់រង។ ទិន្នន័យ និងកំណត់ត្រាទាំងនេះ ត្រូវផ្តល់ជូនក្រុមហ៊ុនសម្រាប់ធ្វើការត្រួតពិនិត្យ នាពេលសមស្របណាមួយ។
- (ii) អ្នកត្រូវរក្សាទុកកំណត់ត្រាដែលទាក់ទងនឹងសមាជិកអ្នកត្រូវបានធានារ៉ាប់រងម្នាក់ៗ ក្រោមបណ្តុំសន្យារ៉ាប់រង នេះ ដោយបង្ហាញពីឈ្មោះ ភេទ អាយុ ឬថ្ងៃខែឆ្នាំកំណើត ទីកន្លែងធានារ៉ាប់រង កាលបរិច្ឆេទនៃសុពលភាព ធានារ៉ាប់រង កាលបរិច្ឆេទនៃការបញ្ចប់ធានារ៉ាប់រង ការផ្លាស់ប្តូរចំណាត់ថ្នាក់សមាជិក អ្នកទទួលផល និង ព័ត៌មានពាក់ព័ន្ធផ្សេងទៀតដែលចាំបាច់ ដើម្បីអនុវត្តតាម ខ និងលក្ខខណ្ឌនៃបណ្តុំសន្យារ៉ាប់រងនេះ។
- (iii) កំហុសក្នុងការរក្សាទុកកំណត់ត្រា នឹងមិនធ្វើឱ្យការធានារ៉ាប់រងក្លាយជាមោឃៈ ឬបញ្ចប់នោះទេ ប៉ុន្តែនៅពេល កំហុសក្នុងការរក្សាទុកកំណត់ត្រានេះត្រូវបានរកឃើញ ការកែសម្រួលលើបុព្វលាភធានារ៉ាប់រង និងអត្ថ ប្រយោជន៍នឹងត្រូវធ្វើឡើងតាមភាពចាំបាច់។
- (iv) អ្នកត្រូវផ្តល់ជូនក្រុមហ៊ុននូវរាល់ព័ត៌មាន និងភស្តុតាងដែលក្រុមហ៊ុនតម្រូវ (ដោយសមហេតុផល) អំពីបញ្ហា ទាំងឡាយណាដែលទាក់ទងនឹងបណ្តុំសន្យារ៉ាប់រងនេះ។ រាល់ឯកសារដែលបានប្រគល់ជូនអ្នកដោយ សមាជិកអ្នកត្រូវបានធានារ៉ាប់រងណាម្នាក់ ដែលមានជាប់ទាក់ទងនឹងការធានារ៉ាប់រង និងកំណត់ត្រាផ្សេង ទៀតដែលអាចមានទាក់ទងនឹងការធានារ៉ាប់រងក្រោមបណ្តុំសន្យារ៉ាប់រងនេះ នឹងត្រូវបង្ហាញឱ្យក្រុមហ៊ុនធ្វើការ ត្រួតពិនិត្យ នាពេលសមស្របណាមួយ។
- (v) រាល់ព័ត៌មានផ្ទាល់ខ្លួនដែលក្រុមហ៊ុនបានប្រមូល ឬកាន់កាប់ដែលទាក់ទងនឹងសមាជិកអ្នកត្រូវបានធានារ៉ាប់រង ម្នាក់ៗ ក្រោមបណ្តុំសន្យារ៉ាប់រងនេះ អាចនឹងត្រូវបានកាន់កាប់ ប្រើប្រាស់ និងបង្ហាញដោយក្រុមហ៊ុនទៅ បុគ្គល ឬគ្រឹះស្ថានដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន សម្រាប់បញ្ហាដែលទាក់ទងនឹងការធានារ៉ាប់រងរបស់ សមាជិកអ្នកត្រូវបានធានារ៉ាប់រង។



(vi) វាគឺជាទំនួលខុសត្រូវរបស់អ្នក ក្នុងការធានាថាព័ត៌មានផ្ទាល់ខ្លួនដែលបានផ្តល់ជូនក្រុមហ៊ុនត្រូវមានភាពត្រឹមត្រូវច្បាស់លាស់។ អ្នកត្រូវផ្តល់សំណងការខូចខាត និងធានា ទៅកាន់ក្រុមហ៊ុន ចំពោះរាល់ការខាតបង់ ថ្លៃសេវា ការចំណាយ សកម្មភាពនានាដែលក្រុមហ៊ុនបានទទួលរងគ្រោះ ដែលជាលទ្ធផលនៃការបោះឆ្នោយរបស់អ្នកក្នុងការអនុវត្តតាមលក្ខខណ្ឌខាងលើ។

2. ការបំពានលើច្បាប់ ការអស់សុពលភាព ឬភាពមិនអាចអនុវត្តបាននៃប្រការណាមួយក្នុងបណ្ណសន្យារ៉ាប់រងនេះ ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា នឹងមិនត្រូវប៉ះពាល់ដល់ប្រសិទ្ធភាពនៃច្បាប់ ឬភាពដែលអាចអនុវត្តបាននៃ ខ និងលក្ខខណ្ឌផ្សេងទៀតក្នុងបណ្ណសន្យារ៉ាប់រងនេះឡើយ។
3. បញ្ជីឯកសារ និង/ឬ គណនីរបស់ក្រុមហ៊ុន គឺជាភស្តុតាងចុងក្រោយអំពីស្ថានភាពគណនី រវាងគូភាគីក្នុងបណ្ណសន្យារ៉ាប់រងនេះ។ ការបញ្ជាក់ណាមួយរបស់បុគ្គលិកក្រុមហ៊ុនពាក់ព័ន្ធនឹងទឹកប្រាក់ ឬការទទួលខុសត្រូវនាពេលបច្ចុប្បន្ន ដែលមិនទាន់បានបង់ ឬនៅសល់ ដែលក្រុមហ៊ុនបានចំណាយសម្រាប់សមាជិកអ្នកត្រូវបានធានារ៉ាប់រងត្រូវជាប់ជាភាគព្វកិច្ច និងចាត់ទុកជាភស្តុតាងសំខាន់ និងចុងក្រោយសម្រាប់សមាជិកអ្នកត្រូវបានធានារ៉ាប់រងក្នុងតុលាការគ្រប់ជាន់ថ្នាក់ និងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត។
4. ប្រសិនបើ ក្រុមហ៊ុនពន្យារពេល ឬខកខានក្នុងការអនុវត្តសិទ្ធិ/ដំណោះស្រាយតាមផ្លូវច្បាប់ណាមួយក្រោមបណ្ណសន្យារ៉ាប់រងនេះ នឹងមិនត្រូវចាត់ទុកជាការលះបង់សិទ្ធិឡើយ។ ការអនុវត្តសិទ្ធិ/ដំណោះស្រាយតាមផ្លូវច្បាប់តែមួយ/ដោយផ្នែក មិនអាចរារាំងក្រុមហ៊ុន ពីការអនុវត្តសិទ្ធិ/ដំណោះស្រាយតាមផ្លូវច្បាប់ណាមួយផ្សេងបានឡើយ។ សិទ្ធិ/ដំណោះស្រាយតាមផ្លូវច្បាប់ ដែលផ្តល់ឱ្យក្នុងបណ្ណសន្យារ៉ាប់រងនេះ ត្រូវបូកបន្ថែម និងរាប់បញ្ចូលទាំងសិទ្ធិ/ដំណោះស្រាយតាមផ្លូវច្បាប់ផ្សេងទៀត (មិនថាផ្តល់ឱ្យដោយច្បាប់ ឬផ្សេងពីនេះ)។
5. បណ្ណសន្យារ៉ាប់រងនេះ ត្រូវបន្តមានសុពលភាព និងចងភ្ជាប់ជាភាគព្វកិច្ចសម្រាប់រាល់មូលដ្ឋានបំណងទាំងអស់ ទោះមានការផ្លាស់ប្តូរណាមួយដូចជាការរំលាយបញ្ចូលគ្នា ការផ្លាស់ប្តូរឈ្មោះ ការស្ថាបនាឡើងវិញ ឬផ្សេងពីនេះ ដែលអាចនឹងត្រូវបានធ្វើឡើងក្នុងលក្ខន្តិកៈរបស់ក្រុមហ៊ុន។
6. ខ និងលក្ខខណ្ឌដែលបានចែងក្នុងបណ្ណសន្យារ៉ាប់រងនេះ បង្កើតបានជា ខ និងលក្ខខណ្ឌទាំងមូលរបស់បណ្ណសន្យារ៉ាប់រងនេះ។ ពុំមានការធានាអះអាង ឬសេចក្តីថ្លែងការណ៍ណាមួយពាក់ព័ន្ធនឹងបណ្ណសន្យារ៉ាប់រង ដែលមានអត្ថន័យខុសពីនេះបានធ្វើឡើងពីមុនមក ទោះដោយផ្ទាល់មាត់ ឬដោយលាយលក្ខណ៍អក្សរ ត្រូវបានចាត់ទុកជាផ្នែកនៃបណ្ណសន្យារ៉ាប់រងនេះឡើយ។
7. ក្រុមហ៊ុន រក្សាសិទ្ធិក្នុងការកែប្រែខសន្យានៃបណ្ណសន្យារ៉ាប់រងនេះ តាមវិធីដែលក្រុមហ៊ុន គិតថាមានភាពសមរម្យក្នុងករណីមានការផ្លាស់ប្តូរណាមួយក្នុងច្បាប់ ឬក្នុងគោលការណ៍នៃការប្រមូលពន្ធដែលត្រូវអនុវត្តចំពោះក្រុមហ៊ុន ឬចំពោះបណ្ណសន្យារ៉ាប់រងនេះ។
8. ការធានារ៉ាប់រងដែលមាននៅក្នុងបណ្ណសន្យារ៉ាប់រងនេះ និងអត្ថប្រយោជន៍ដែលត្រូវបង់ គឺមិនអាចផ្ទេរសិទ្ធិបានទេ។



9. បណ្ណសន្យារ៉ាប់រងនេះត្រូវរៀបចំជាភាសាខ្មែរ ហើយក្នុងករណីមានការបកប្រែជាភាសាបរទេស នោះឯកសារជាភាសាខ្មែរនឹងត្រូវយកជាគោល។